

របាយការណ៍

ស្តីពី

វិធានការណ៍សម្រាប់ការងារ ឆ្នាំ២០១៥

នៃការអនុវត្តផែនការសកម្មភាព ដំណាក់កាលទី២ ថ្មី

របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការក្របក្រងហិរញ្ញវត្ថុសាធារណៈ

ខែមេសា ឆ្នាំ២០១៥

មាតិកា

I. ខ្លឹមសារសង្ខេប	៣
II. សេចក្តីផ្តើម	៣
III. លទ្ធផលសម្រេចបាន.....	៣
IV. បញ្ហាប្រឈម.....	១៦
V. អនុសាសន៍.....	១៨
VI. សេចក្តីសន្និដ្ឋាន.....	១៩

ឧបសម្ព័ន្ធ កៈ របាយការណ៍វិច្ច័យនិរាករ ក្រឹតិមាសទី១ ឆ្នាំ២០១៥

I. ខ្លឹមសារសង្ខេប

II. សេចក្តីផ្តើម

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានមកដល់ដំណាក់កាលអន្តរកាលនៃការអនុវត្តបញ្ចប់ដំណាក់កាលទី២ គឺ “គណនេយ្យភាពហិរញ្ញវត្ថុ” នៅក្នុងឆ្នាំ២០១៥នេះ ឆ្ពោះទៅចាប់ផ្តើមការអនុវត្តដំណាក់កាលទី៣ ដែលផ្តោតលើ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ក្នុងឆ្នាំ២០១៦ ខាងមុខ តាមរយៈការអនុវត្តផែនការសកម្មភាពដំណាក់កាលទី២ ថ្មី (CAP 2-New) ដែលត្រូវអនុវត្តសម្រាប់រយៈពេលមួយឆ្នាំ និង ៦ខែ គឺសម្រាប់ឆមាសទី២ ឆ្នាំ២០១៤ និងសម្រាប់មួយឆ្នាំ២០១៥។

ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានតាមដាននិងត្រួតពិនិត្យតាមរយៈយន្តការច្បាស់លាស់ គ្រប់គ្រាន់ និងទៀងទាត់ ដែលរួមមានការត្រួតពិនិត្យប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ។

របាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសនេះ គឺជារបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពដំណាក់កាលទី២ ថ្មី (CAP 2-New) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលរៀបរាប់ពីលទ្ធផលសម្រេចបានដោយលម្អិតទៅតាមផ្នែកនីមួយៗ រហូតដល់កម្រិតគោលបំណង និងចង្កោមសកម្មភាព ធៀបនឹងស្នូលចនាសម្ព័ន្ធ ព្រមទាំងលើកឡើងពីបញ្ហាប្រឈមនិងអនុសាសន៍ ព្រមទាំងការងារដែលត្រូវអនុវត្តបន្តផងដែរ។

វិធីសាស្ត្រដែលប្រើប្រាស់សម្រាប់វាយតម្លៃវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព ផ្អែកលើមូលដ្ឋាន ២ គឺ៖

- ១. សកម្មភាពការងារសម្រេចបានធៀបនឹងសកម្មភាពដែលបានគ្រោងអនុវត្ត
- ២. លទ្ធផលសម្រេចបាន ធៀបនឹងស្នូលចនាសម្ព័ន្ធគោលដៅ។

ចំណែកឯការផ្តល់និទ្ទេសវាយតម្លៃលើវឌ្ឍនភាពសម្រេចបាន ត្រូវបានចែកចេញជា ៤កម្រិត គឺ៖

- > ១០០% ÷ ល្អ
- > ខ្ពស់ជាង ឬ ស្មើ ៨០% ÷ ល្អបង្អួច
- > ខ្ពស់ជាង ៥០% ÷ មធ្យម
- > ទាបជាង ឬ ស្មើ ៥០% ÷ ខ្សោយ។

III. លទ្ធផលសម្រេចបាន

ផ្នែកទី១: ភាពជឿទុកចិត្តបាននៃថវិកា

ផ្នែកទី១ ភាពជឿទុកចិត្តបាននៃថវិកា ក្នុង CAP 2 New ត្រូវពង្រឹងតាមរយៈគោលបំណងចំនួន ៤ គឺការពង្រឹងការគ្រប់គ្រងចំណូលនិងការអនុវត្តផែនការប្រមូលចំណូល, ការពង្រឹងការគ្រប់គ្រងចំណុល, ការពង្រឹងការគ្រប់គ្រងសាច់ប្រាក់និងគណនី និងការកែលម្អការអនុវត្តថវិកានិងពង្រឹងការអនុវត្តផែនការចំណាយ ដែលគាំទ្រដោយចង្កោមសកម្មភាពចំនួន ១៤។

ជាមួយ ផ្នែកលើគោលបំណងដែលសម្រេចបាន ផ្នែកនេះសម្រេចបាន ៩១% ដែលក្នុងនោះ គ្មានគោលបំណងណាមួយ សម្រេចបាន ទាបជាង ៨០% ឡើយ និង មានចង្កោមសកម្មភាពចំនួន ៣ ដែលសម្រេចបានធំជាង ៥០% ។

១. លទ្ធផលលើសុចនាករសមិទ្ធកម្មគន្លឹះ

សុចនាករ	គោលដៅ	វឌ្ឍនភាពត្រីមាសទី១ ឆ្នាំ២០១៤	វឌ្ឍនភាពត្រីមាសទី១ ឆ្នាំ២០១៥
១. លទ្ធផលចំណូលក្នុងស្រុកសរុប ជា បណ្តើរៗកាន់តែខិតទៅរកគោលដៅ ដែលបានអនុម័ត នៅក្នុងច្បាប់ហិរញ្ញវត្ថុ	ចំណូលក្នុងស្រុកសរុបសម្រេចបាន +/- ៥% ធៀបនឹងគោលដៅដែលបានអនុម័តក្នុង ច្បាប់	ចំណូលក្នុងស្រុកសម្រេចបាន÷ <input type="checkbox"/> ត្រីមាសទី១: ២២,៣% <ul style="list-style-type: none"> • ចំណូលចរន្ត : ២២,៨% • ចំណូលមូលធន : ០,៦% 	ចំណូលក្នុងស្រុកសម្រេចបាន÷ <input type="checkbox"/> ត្រីមាសទី១: ២១,៨% <ul style="list-style-type: none"> • ចំណូលចរន្ត : ២២,០% • ចំណូលមូលធន : ០,៥%
២. គ្មានការបង្កើតឡើងនូវបំណុលកក ស្ទះថ្មី	បំណុលកកស្ទះត្រូវកម្រិតមិនឱ្យលើសពី ២% នៃចំណាយសរុប	គ្មាន	គ្មាន
៣. អាណាប័កជាបណ្តើរៗអាចបញ្ជា ចំណាយទៅតាមកម្មវិធីចំណាយនិងផែន ការសាច់ប្រាក់	ស្ថានភាពចំណាយមិនត្រូវតិចជាង: <input type="checkbox"/> ត្រីមាសទី១: ១៥% <input type="checkbox"/> ត្រីមាសទី២: ៤៥% <input type="checkbox"/> ត្រីមាសទី៣: ៦៧% <input type="checkbox"/> ត្រីមាសទី៤: ៩៦% ភាគរយនៃការទូទាត់ជូនអ្នកផ្គត់ផ្គង់និងបុគ្គលិក តាមប្រព័ន្ធធនាគារមិនត្រូវតិចជាង ៨០% នៃ ចំណាយសរុប ភាគរយនៃការបង់ចំណូលតាមរយៈប្រព័ន្ធ ធនាគារមិនត្រូវតិចជាង៦០%នៃចំណាយ សរុប	ចំណាយចំរើកជាតិសម្រេចបានក្នុង÷ <input type="checkbox"/> ត្រីមាសទី១: ១៥,៦% ការទូទាត់តាមប្រព័ន្ធធនាគារសម្រេច បាន÷ <input type="checkbox"/> ត្រីមាសទី១: ១០០% <ul style="list-style-type: none"> ▪ ក្រសួងចំនួន ៩ បានបើកបៀវត្ស តាមប្រព័ន្ធធនាគារ ត្រីមាសទី១÷ <input type="checkbox"/> ចំណូលពន្ធគយ: <ul style="list-style-type: none"> • ៩២% បង់តាមធនាគារដោយ អតិថិជន • ៨% បង់តាមធនាគារដោយគយ <input type="checkbox"/> ចំណូលពន្ធដារ: <ul style="list-style-type: none"> • ៩៧% បង់តាមធនាគារដោយ អ្នកជាប់ពន្ធ • ៣% បង់តាមធនាគារដោយពន្ធ ដារ 	ចំណាយចំរើកជាតិសម្រេចបានក្នុង÷ <input type="checkbox"/> ត្រីមាសទី១: ១៥,៤% ការទូទាត់តាមប្រព័ន្ធធនាគារសម្រេច បាន÷ <input type="checkbox"/> ត្រីមាសទី១: ១០០% <ul style="list-style-type: none"> ▪ ក្រសួងចំនួន ៣៩ បានបើកបៀវត្ស តាមប្រព័ន្ធធនាគារ ត្រីមាសទី១÷ <input type="checkbox"/> ចំណូលពន្ធគយ: <ul style="list-style-type: none"> • ៩២,៤១% បង់តាមធនាគារ ដោយអតិថិជន • ៧,៥៩% បង់តាមធនាគារដោយ គយ <input type="checkbox"/> ចំណូលពន្ធដារ: <ul style="list-style-type: none"> • ៩៧% បង់តាមធនាគារដោយ អ្នកជាប់ពន្ធ • ៣% បង់តាមធនាគារដោយពន្ធ ដារ

សូចនាករ	គោលដៅ	វិធានការត្រីមាសទី១ ឆ្នាំ២០១៤	វិធានការត្រីមាសទី១ ឆ្នាំ២០១៥
៤. ចំណាយតាមប្រភេទ (សម្រាប់បុគ្គលិក) កាន់តែទិញទៅរកថវិកាដែលបានអនុម័ត	លទ្ធផលចំណាយធៀបនឹងថវិកាអនុម័តមិនត្រូវតិចជាង៖ <input type="checkbox"/> បៀវត្ស: ៩៨% <input type="checkbox"/> ទំនិញ/សេវា: ៩៥% <input type="checkbox"/> មូលធន: ៨៥%	ចំណាយថវិកាជាតិសម្រេចបាន៖ ត្រីមាសទី១៖ <input type="checkbox"/> បៀវត្ស: ២២,៧% <input type="checkbox"/> ទំនិញ/សេវា: ១១,៧% <input type="checkbox"/> មូលធន: ២៥,៥%	ចំណាយថវិកាជាតិសម្រេចបាន៖ ត្រីមាសទី១: <input type="checkbox"/> បៀវត្ស: ២២,២% <input type="checkbox"/> ទំនិញ/សេវា: ៨,៦% <input type="checkbox"/> មូលធន: ១៤,១%
៥. ទិន្នផលចំណូលលើមូលដ្ឋានពន្ធកាន់តែប្រសើរជាងមុនតាមរយៈការកែលម្អប្រសិទ្ធភាពនៃការប្រមូលនិងផែនការប្រើប្រាស់ប្រភពចំណូលមិនមែនសារពើពន្ធ	ការរួមចំណែកទៅក្នុង ផលស នៃ ចំណូលសរុប មានការកែលម្អដោយបង្កើនប្រមាណ ០,៥% ក្នុងមួយឆ្នាំ	<input type="checkbox"/> ចំណូលសារពើពន្ធ៖ ២៤,១% <ul style="list-style-type: none"> • ពន្ធផ្ទាល់ : ២២,៥% • ពន្ធប្រយោល : ២២,៩% <input type="checkbox"/> ចំណូលមិនមែនសារពើពន្ធ : ១៥,៥%	<input type="checkbox"/> ចំណូលសារពើពន្ធ៖ ២៣,៣% <ul style="list-style-type: none"> • ពន្ធផ្ទាល់ : ២៨,៧% • ពន្ធប្រយោល : ២៧,១% <input type="checkbox"/> ចំណូលមិនមែនសារពើពន្ធ : ១៤,៤% <input type="checkbox"/> គយ: ៩៩,១%; <input type="checkbox"/> ពន្ធដារ: ១៥០,០%; <input type="checkbox"/> ទ្រព្យសម្បត្តិរដ្ឋ: ៨៧,២៣ %; <input type="checkbox"/> ឧស្សាហកម្មហិរញ្ញវត្ថុ: ៩៤,៤%
៦. រាល់ផ្នែកសំខាន់ៗនៃចំណូល និងចំណាយសាធារណៈត្រូវបានដាក់បញ្ចូលក្នុងថវិកានិងគណនីរបស់ រដ្ឋាភិបាល	មិនមានផ្នែកសំខាន់ៗដែលត្រូវបានដកចេញ	គណនីទោលរតនាគារជាតិត្រូវបានបន្តពង្រឹងហើយគ្មានគណនីថ្មីដែលបើកដោយពុំមានការអនុញ្ញាត (ចំនួនគណនីសរុប ៩៣)	គណនីទោលរតនាគារជាតិត្រូវបានបន្តពង្រឹងហើយគ្មានគណនីថ្មីដែលបើកដោយពុំមានការអនុញ្ញាត (ចំនួនគណនីសរុប ៨១)

២. លទ្ធផលនៃសកម្មភាពគន្លឹះសម្រាប់បន្តពង្រឹងភាពជឿទុកចិត្តបាននៃថវិកា

ក្រៅពីការតាមដានលើការអនុវត្តភាពជឿទុកចិត្តបាននៃថវិកា តាមរយៈសូចនាករសមិទ្ធកម្មគន្លឹះទាំង ៦ ខាងលើ សកម្មភាពគន្លឹះមួយចំនួនទៀតត្រូវបានដាក់ចេញ ដើម្បីអនុវត្តផង និងសម្រាប់តាមដានត្រួតពិនិត្យលើការពង្រឹងភាពជឿទុកចិត្តបាននៃថវិកាផង សំដៅគាំទ្រការធ្វើឱ្យប្រសើរឡើងនូវគណនេយ្យភាពហិរញ្ញវត្ថុ ដែលជាគោលបំណងយុទ្ធសាស្ត្រនៃដំណាក់កាលទី២។

សកម្មភាពទាំងនេះ ត្រូវបានអនុវត្តក្នុងគោលបំណង ចំនួន ៤ និង ចង្កោមសកម្មភាព ចំនួន ១៤ ដើម្បីពង្រឹងភាពជឿទុកចិត្តបាននៃថវិកា ដែលជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី២ ថ្មី។

ការអនុវត្តសកម្មភាពដើម្បីពង្រឹងភាពជឿទុកចិត្តបាននៃថវិកាទាំងនោះ សម្រេចបានលទ្ធផលដូចតទៅ៖

២.១. ការពង្រឹងការគ្រប់គ្រងចំណូលនិងការអនុវត្តផែនការប្រមូលចំណូល

គោលបំណង ១១ នៃផ្នែកភាពជឿទុកចិត្តបាននៃថវិកា មានចង្កោមសកម្មភាពចំនួន ៤។ ផ្នែកលើសកម្មភាពសម្រេចបាន គោលបំណងនេះសម្រេចបាន៨០% ក្នុងនោះចង្កោមសកម្មភាព ១១.១ សម្រេចបាន ៩០%, ១១.២ សម្រេចបាន ៧១%, ១១.៣ សម្រេចបាន ៨៤% និង ១១.៤ សម្រេចបាន ៧៤%។

ទន្ទឹមនេះ បើពិនិត្យមើលលទ្ធផលសម្រេចបាននៃសូចនាករទាំង ៤ នៃចង្កោមសកម្មភាពទាំង៤ ឃើញថាមានសូចនាករ ៣ សម្រេចបានតាមគោលដៅ គឺ៖

- ១. ផែនការសកម្មភាពឆ្នាំ២០១៥ ដែលពាក់ព័ន្ធពិសេសដល់ការងាររៀបចំចំណូលគយនិងរដ្ឋាករកម្ពុជា ការកែលម្អគោលនយោបាយ និងការលើកកម្ពស់អភិបាលកិច្ចក្នុងស្ថាប័ននេះត្រូវបានដាក់ឱ្យអនុវត្ត
- ២. ប្រព័ន្ធ E-tax system ត្រូវបានដាក់ឱ្យអនុវត្ត
- ៣. សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងកាស៊ីណូត្រូវបានដាក់ឱ្យក្រុមប្រឹក្សានីតិកម្មពិនិត្យ។

ដោយឡែក សូចនាករ ៥ ទៀត មិនសម្រេចបានតាមគោលដៅ គឺ៖

- ១. បទប្បញ្ញត្តិត្រូវបានរៀបចំ និងគណៈកម្មាធិការចំណូលមិនមែនសារពើពន្ធនិងសារពើពន្ធ ត្រូវបានបង្កើត
- ២. សេចក្តីព្រាងច្បាប់ស្តីពីពន្ធលើប្រតិបត្តិការប្រេងកាតនិងឧស្ម័ន ត្រូវបានបញ្ចប់ត្រឹមកម្រិតអគ្គនាយកដ្ឋានពន្ធដារ
- ៣. សេចក្តីព្រាងច្បាប់ស្តីពីពន្ធលើប្រតិបត្តិការធនធានរ៉ែធម្មជាតិ ដូចជា មាស ធ្យូងថ្ម ទង់ដែង ត្រូវបានបញ្ចប់ត្រឹមកម្រិតអគ្គនាយកដ្ឋានពន្ធដារ
- ៤. សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ត្រូវបានបញ្ចប់ត្រឹមកម្រិត កសហវ
- ៥. ការអនុវត្តចំណូលប្រចាំត្រីមាសសម្រេចបានក្នុងរង្វង់ +/- ២% (លើកលែងតែអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលសម្រេចបាន៩៩,១៩%)។

ទន្ទឹមនេះ បើពិនិត្យមើលលទ្ធផលសម្រេចបាននៃសូចនាករតាមចង្កោមសកម្មភាព ធៀបជាមួយសូចនាករគោលបំណង ឃើញថាសូចនាករមួយដ៏សំខាន់ នៅមិនទាន់សម្រេចបានតាមគោលដៅគឺ៖ ការអនុវត្តចំណូលប្រចាំត្រីមាសត្រូវសម្រេចបានក្នុងរង្វង់ +/- ៥% ។

ជារួម អាចសន្និដ្ឋានបានថា ការពង្រឹងការគ្រប់គ្រងចំណូល និងការអនុវត្តផែនការប្រមូលចំណូលក្នុងឆ្នាំនៅមិនទាន់អនុវត្ត បានតាមគោលដៅដោយសារតែសុក្រិតភាពនៃការព្យាករណ៍ និងភាពរលូននៃការប្រមូលចំណូលក្នុងឆ្នាំនៅមានកម្រិតទាប។

២.២. ការពង្រឹងការគ្រប់គ្រងបំណុល

ការពង្រឹងការគ្រប់គ្រងបំណុលដែលជាគោលបំណង១២ នៃផ្នែកភាពជឿទុកចិត្តបាននៃថវិកា មានចង្កោមសកម្មភាពចំនួន៣។ ផ្អែកលើសកម្មភាពសម្រេចបាន គោលបំណងនេះសម្រេចបាន ១០០% ក្នុងនោះ ចង្កោមសកម្មភាព ១២.១ សម្រេចបាន ១០០%, ១២.២ សម្រេចបាន ១០០% និង ១២.៣ សម្រេចបាន ១០០% ។

ទន្ទឹមនេះ បើពិនិត្យមើលលទ្ធផលសម្រេចបាននៃសូចនាករចង្កោមសកម្មភាព សម្រាប់ត្រីមាសទី១ នេះ ឃើញថាសូចនាករទាំង ៥ សម្រេចបានតាមគោលដៅគឺ៖

- ១. ប្រកាសស្តីពីគោលការណ៍និងនីតិវិធីគ្រប់គ្រងការឱ្យប្រាក់គេឱ្យត្រូវបានអនុម័តនិងដាក់ឱ្យអនុវត្ត
- ២. សេចក្តីព្រាងប្រកាសលើកទី១ ស្តីពីនីតិវិធីនៃការធានារបស់រដ្ឋ ត្រូវបានរៀបចំ
- ៣. សេចក្តីព្រាងចុងក្រោយស្តីពីបច្ចុប្បន្នកម្មលើយុទ្ធសាស្ត្រគ្រប់គ្រងបំណុល ត្រូវបានរៀបចំ
- ៤. សេចក្តីព្រាងស្តីពីការធ្វើបច្ចុប្បន្នកម្មលើផែនការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ននិងធនធានមនុស្ស ត្រូវបានរៀបចំ
- ៥. ការអនុវត្តប្រព័ន្ធ DMFAS ត្រូវបានវាយតម្លៃ (ដោយជំនាញការ UNTAD) ។

ដូចនេះ អាចសន្និដ្ឋានបានថាការពង្រឹងការគ្រប់គ្រងបំណុលនៅតែរក្សាបានសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៥។ លទ្ធផលនេះ បានឆ្លុះបញ្ចាំងអំពីភាពចាំបាច់ដែលត្រូវខិតខំបន្ថែមទៀតដើម្បីឱ្យការគ្រប់គ្រងបំណុលកាន់តែមានប្រសិទ្ធភាព និងសម្រេចតាមគោលដៅកម្មវិធីកែទម្រង់ដំណាក់កាលទី២ថ្មី ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១៥ ជាពិសេស ការពន្លឿនការរៀបចំនីតិវិធីនៃការធានារបស់រដ្ឋដែលជាផ្នែកមួយសំខាន់នៃការគ្រប់គ្រងបំណុលសាធារណៈ។

២.៣. ការពង្រឹងការគ្រប់គ្រងសាច់ប្រាក់និងគណនី

ការពង្រឹងការគ្រប់គ្រងសាច់ប្រាក់និងគណនី ដែលជាគោលបំណង ១៣ នៃផ្នែកភាពជឿទុកចិត្តបាននៃថវិកាមានចង្កោមសកម្មភាពចំនួន ៤។ បើផ្អែកលើសកម្មភាពសម្រេចបាន គោលបំណងនេះសម្រេចបាន ៩៧% ក្នុងនោះចង្កោមសកម្មភាព ១៣.១ សម្រេចបាន ១០០%, ចង្កោមសកម្មភាព ១៣.២ សម្រេចបាន ១០០%, ១៣.៣ សម្រេចបាន ៨៩% និងចង្កោមសកម្មភាព ១៣.៤ សម្រេចបាន ១០០% ។

បើពិនិត្យមើលលទ្ធផលសម្រេចបាននៃសូចនាករចង្កោមសកម្មភាព សម្រាប់ត្រីមាសទី១ នេះ ឃើញថា មាន ៣ សូចនាករសម្រេចបានតាមគោលដៅ គឺ៖

១. គណនីក្រៅប្រព័ន្ធ “TSA” នៅតាមធនាគារជាតិនិងធនាគារពាណិជ្ជដែលមិនមានការអនុញ្ញាតពី កសហវ ត្រូវបានបន្តបិទ, គណនីទោលរតនាគារនៅរាជធានី-ខេត្ត ត្រូវបានតាមដាននិងកំណត់ច្បាស់លាស់ និង សិក្សាប្រភេទគណនីគម្រោងរបស់ដៃគូអភិវឌ្ឍន៍

២. ការទូទាត់ថ្នាក់កណ្តាល សម្រេចបាន១០០% តាមប្រព័ន្ធធនាគារ, ប្រព័ន្ធទូទាត់តាម E-transfer ត្រូវបានសិក្សានិងការបើកបៀវត្សតាមប្រព័ន្ធធនាគារត្រូវបានពង្រឹង

៣. អាណត្តិបើកប្រាក់ត្រូវបានតាមដាននិងបើកផ្តល់ឆាប់រហ័សនិងទាន់ពេលវេលា, ផែនការសមាហរណកម្មបំណុលកកស្ទះត្រូវបានរៀបចំ និងការរៀបចំប្រព័ន្ធតាមដានបំណុលកកស្ទះ ត្រូវបានបញ្ចប់។

ដោយឡែក សូចនាករមួយទៀតមិនសម្រេចបានតាមគោលដៅ គឺ ការកែលម្អរបាយការណ៍ ផែនការសាច់ប្រាក់ប្រចាំថ្ងៃ សប្តាហ៍ ខែ និងត្រីមាស និងការពិនិត្យតាមដានការគ្រប់គ្រងសាច់ប្រាក់។ ការមិនសម្រេចបានតាមគោលដៅនេះ ដោយសារការព្យាករណ៍នៅពុំទាន់ខិតជិតនឹងចំណូល-ចំណាយជាក់ស្តែងនៅឡើយ ប៉ុន្តែ អគ្គនាយកដ្ឋានរតនាគារជាតិបានជំរុញកិច្ចដំណើរពិគ្រោះថ្លែងជាមួយ Consultant និងតំណាងអគ្គលេខាធិការដ្ឋាន អ.គ.ហ នៅត្រីមាសទី១ និងត្រីមាសបន្ទាប់ដើម្បីឈានដល់ការបង្កើត Web-based Application Software សម្រាប់ជាជំនួយក្នុងការធ្វើផែនការនិងការព្យាករណ៍សាច់ប្រាក់ឱ្យមានសុក្រឹតភាពនិងឈានទៅសម្រេចតាមគោលបំណង ១៣ នាចុងឆ្នាំ២០១៥នេះ។

ដូចនេះ អាចសន្និដ្ឋានបានថាការពង្រឹងការគ្រប់គ្រងសាច់ប្រាក់និងគណនីធនាគារនៅតែរក្សាបានសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៥ និងខិតជិតទៅរកស្ថិរភាពតាមគោលដៅ ទោះបីជាសូចនាករចង្កោមសកម្មភាព ១៣.៣ មិនបានសម្រេចតាមគោលដៅកំណត់ក៏ដោយ ជាក់ស្តែង ការព្យាករណ៍ចំណូល-ចំណាយ នៅពុំទាន់បានសុក្រឹត ដោយសារនៅកង្វះប្រព័ន្ធ Software Online សម្រាប់ក្រសួង ស្ថាប័នថ្នាក់កណ្តាល ដើម្បីបញ្ជូលទិន្នន័យ។ ដូចនេះ អគ្គនាយកដ្ឋានរតនាគារជាតិត្រូវបន្តជម្រុញការអភិវឌ្ឍប្រព័ន្ធ Software Online រួមទាំងបង្កើតយន្តការត្រួតពិនិត្យជាប្រចាំ និងបណ្តុះបណ្តាលដល់ក្រសួង ស្ថាប័នថ្នាក់កណ្តាលឱ្យធ្វើបច្ចុប្បន្នភាពទិន្នន័យ។

២.៤. ការកែលម្អការអនុវត្តថវិកានិងពង្រឹងការអនុវត្តផែនការចំណាយ

គោលបំណង ១៤ នៃផ្នែកភាពជឿទុកចិត្តបាននៃថវិកា មានចង្កោមសកម្មភាពចំនួន ៣។ ផ្នែកលើសកម្មភាពសម្រេចបាន គោលបំណងនេះសម្រេចបាន ៨៧% ក្នុងនោះ ចង្កោមសកម្មភាព ១៤.១ សម្រេចបាន ៧១%, ចង្កោមសកម្មភាព ១៤.២ សម្រេចបាន ៩០% និង ១៤.៣ សម្រេចបាន ១០០% ។

បើពិនិត្យលើលទ្ធផលសម្រេចបាននៃសូចនាករចង្កោមសកម្មភាព សម្រាប់ត្រីមាសទី១នេះ ឃើញថាមាន ១ សូចនាករសម្រេចបានតាមគោលដៅ គឺ៖ ការអនុវត្តការទូទាត់ចំណាយតាមផែនការចំណាយ។

ដោយឡែក មានសូចនាករ ២ មិនសម្រេចបានតាមគោលដៅ គឺ៖

១. សេចក្តីព្រាងអនុក្រឹត្យនិងប្រកាសនានាត្រូវបានអនុម័តនិងផ្សព្វផ្សាយ និង សៀវភៅណែនាំស្តីពីលទ្ធកម្ម ត្រូវបានដាក់ឱ្យអនុវត្ត

២. សេចក្តីប្រាកដប្រាកដរបស់ Operational manual សម្រាប់ការរៀបចំ និងការអនុវត្តគម្រោងវិនិយោគ និងការងារ ជួសជុលថែទាំកំពុងដំណើរការជាសន្សឹមៗ។

ដូចនេះ អាចសន្និដ្ឋានបានថា ការកែលម្អការអនុវត្តថវិកានិងពង្រឹងការអនុវត្តផែនការចំណាយ មិនទាន់សម្រេច បានតាមគោលដៅកំណត់ សម្រាប់ត្រីមាសទី១នេះទេ ដោយហេតុថា (១)យន្តការត្រួតពិនិត្យផ្ទៃក្នុងអគ្គនាយកដ្ឋានលើ សកម្មភាពនិងការកំណត់សូចនាករនៅមានកម្រិត ដើម្បីឆ្លើយតបទៅនឹងចង្កោមសកម្មភាពនិងគោលបំណងដែលបានកំ ណត់ (២) ស្ថាប័នអនុវត្តលទ្ធកម្មមួយចំនួនមិនធ្វើសេចក្តីជូនដំណឹងស្តីពីការដេញថ្លៃមកអគ្គនាយកដ្ឋានលទ្ធកម្ម។

ផ្នែកទី២: គណនេយ្យភាពហិរញ្ញវត្ថុ

នៅក្នុង CAP 2 New ផ្នែកទី២ គណនេយ្យភាពហិរញ្ញវត្ថុ ត្រូវបានអនុវត្តតាមរយៈគោលបំណងចំនួន គឺការដាក់ ឱ្យអនុវត្តមតិកាថវិកាថ្មីនិងប្លង់គណនេយ្យថ្មី, ការដាក់ឱ្យអនុវត្តប្រព័ន្ធអនុវត្តថវិកាថ្មីនិងដំណើរការប្រតិបត្តិការថ្មី, ការ ដាក់ឱ្យអនុវត្តប្រព័ន្ធគណនេយ្យថ្មី ប្រព័ន្ធកត់ត្រាថ្មី ប្រព័ន្ធរបាយការណ៍ថ្មី និងប្រព័ន្ធតម្លាភាព, ការដាក់ឱ្យអនុវត្ត ឧបករណ៍និងយន្តការដើម្បីបង្កើនការទទួលខុសត្រូវនិងគណនេយ្យភាព, ពង្រឹងនិងបង្កើនភាពគ្រប់ជ្រុងជ្រោយនិង សមាហរណកម្មថវិកា និងពង្រឹងការងារសវនកម្មផ្ទៃក្នុងនិងអធិការកិច្ច។ គោលបំណងទាំងនេះ ត្រូវបានគាំទ្រដោយ ចង្កោមសកម្មភាពចំនួន ២៥។

បើផ្អែកលើគោលបំណងដែលសម្រេចបាន ផ្នែកនេះសម្រេចបាន ៧៦% ដែលក្នុងនោះគ្មានគោលបំណងណាមួយ សម្រេចបាន ១០០% ទេ, មានគោលបំណងចំនួន ៤ សម្រេចបានលើស ៨០%, គោលបំណងចំនួន ១ សម្រេចបាន ក្រោម៨០% និងគោលបំណងចំនួន ១ សម្រេចបានស្មើ៥០%។ ក្នុងចំណោមចង្កោមសកម្មភាពទាំង២៥ មានចង្កោម សកម្មភាពចំនួន ៣ សម្រេចបានលើស ៥០%, ចង្កោមសកម្មភាពចំនួន ៥ សម្រេចបានទាបជាងឬស្មើ ៥០% និង ចង្កោមសកម្មភាពចំនួន ១ មិនអាចធ្វើការវាស់វែងបាន។

១. ការដាក់ឱ្យអនុវត្តមតិកាថវិកាថ្មីនិងប្លង់គណនេយ្យថ្មី

គោលបំណង២១ នៃគណនេយ្យភាពហិរញ្ញវត្ថុមាន ចង្កោមសកម្មភាពចំនួន៤ ។ បើផ្អែកលើសកម្មភាពដែល សម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០១៥ គោលបំណងនេះសម្រេចបាន ៩៦% ក្នុងនោះចង្កោមសកម្មភាព ២១.១ សម្រេចបាន ៨៧%, ២១.២ សម្រេចបាន ១០០%, ២១.៣ សម្រេចបាន ១០០% និង ២១.៤ សម្រេចបាន ១០០%។

បើពិនិត្យមើលលទ្ធផលសម្រេចបាននៃសូចនាករចង្កោមសកម្មភាព សម្រាប់ត្រីមាសទី១នេះ ឃើញថាមានសូចនាករ ៤ សម្រេចបានតាមគោលដៅគឺ៖

- ១. តារាងចម្លងនៃប្លង់គណនេយ្យថ្មី និងតារាងប្រតិបត្តិការហិរញ្ញវត្ថុរបស់រដ្ឋ (TOEF និងGFS) ត្រូវបានកែសម្រួល
- ២. គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌមតិកាថវិកាថ្មី ត្រូវបានអនុម័ត
- ៣. ព័ត៌មានស្តីពីវិធានសម្របសម្រួលនិងសេវារបស់ក្រសួងស្ថាប័ន ត្រូវបានធ្វើបច្ចុប្បន្នភាព និង តារាងស្តីពីចំណាត់ថ្នាក់ រដ្ឋបាលនិងចំណាត់ថ្នាក់មុខងារថ្មី ត្រូវបានរៀបចំ
- ៤. របាយការណ៍តាមស្តង់ដារ IPSAS ត្រូវបានត្រួតពិនិត្យនិងវាយតម្លៃអំពីគុណភាពនិងភាពអាចទទួលយកបាន។

ជាមួយ អាចសន្និដ្ឋានបានថាការត្រៀមលក្ខណៈដើម្បីដាក់ឱ្យអនុវត្តមាតិកាថវិកាថ្មី និងប្លង់គណនេយ្យថ្មី និង របាយការណ៍តាមស្តង់ដារ IPSAS សម្រាប់ជំហានទី១នៃប្រព័ន្ធ FMIS នៅខែកក្កដា ឆ្នាំ២០១៥ នៅតែរក្សាបានសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៥។ លើសពីនេះទៀត សូចនាករដែលសម្រេចមិនបានពេញលេញនៅត្រីមាសទី៤ ឆ្នាំ២០១៤ សម្រេចបានក្នុង ត្រីមាសទី១ ឆ្នាំ២០១៥ គឺការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌមាតិកាថវិកាថ្មី។

២. ការដាក់ឱ្យអនុវត្តប្រព័ន្ធអនុវត្តថវិកាថ្មីនិងដំណើរការប្រតិបត្តិការថ្មី

គោលបំណង២២២ នៃគណនេយ្យភាពហិរញ្ញវត្ថុ មានចង្កោមសកម្មភាពចំនួន ៧។ គោលបំណងនេះ សម្រេចបាន ត្រឹម ៧៥% ជាក់ស្តែង ចង្កោមសកម្មភាព ២២.១ សម្រេចបាន ៩២%, ២២.២ សម្រេចបាន ៣៥%, ២២.៣ សម្រេចបាន ៩០%, ២២.៤ សម្រេចបាន ៥៨%, ២២.៥ សម្រេចបាន ៩២%, ២២.៦ សម្រេចបាន ៨០%, និង ២២.៧ សម្រេចបាន ៧៧% ។

បើពិនិត្យមើលលទ្ធផលសម្រេចបាននៃសូចនាករចង្កោមសកម្មភាព សម្រាប់ត្រីមាសទី១នេះ ឃើញថាមាន ៥ សូចនាករសម្រេចបានតាមគោលដៅ៖

- ១. បរិបទចំណាយថ្មីស្របតាមប្រព័ន្ធ FMIS ត្រូវបានបន្តរៀបចំ
- ២. សមត្ថភាពផ្នែក FMIS និងការចូលរួមក្នុងគម្រោង FMIS របស់មន្ត្រី កសហវ ត្រូវបានពង្រឹងតាមរយៈការផ្សព្វផ្សាយ យ៉ាងទូលំទូលាយ
- ៣. សមត្ថភាពមន្ត្រីគ្រប់គ្រងគម្រោង FMIS ផ្នែកគ្រប់គ្រង FMIS និងផ្នែកហិរញ្ញវត្ថុសាធារណៈ ត្រូវបានបង្កើតនិង ពង្រីក
- ៤. ផែនការយុទ្ធសាស្ត្រគ្រប់គ្រងការផ្លាស់ប្តូរ ត្រូវបានផ្សព្វផ្សាយនិងអនុវត្ត
- ៥. វគ្គបណ្តុះបណ្តាលជំនាញគណនេយ្យនិង IT ពាក់ព័ន្ធ FMIS ត្រូវបានរៀបចំ។

ដោយឡែក មានតែ ២ សូចនាករ មិនសម្រេចបានតាមគោលដៅ គឺ៖

- ១. ការវិភាគផលប៉ះពាល់នៃការគ្រប់គ្រងការផ្លាស់ប្តូរ និងការធ្វើបច្ចុប្បន្នភាពឯកសារគតិយុត្ត
- ២. សមត្ថភាពរបស់មន្ត្រីគ្រប់គ្រងគម្រោង FMIS ផ្នែកគ្រប់គ្រងគម្រោង FMIS និងផ្នែកហិរញ្ញវត្ថុសាធារណៈ។

ដូចនេះ អាចសន្និដ្ឋានបានថាការដាក់ឱ្យអនុវត្តប្រព័ន្ធអនុវត្តថវិកាថ្មីនិងដំណើរការប្រតិបត្តិការថ្មី នៅតែរក្សាបាន ជាសារវន្ត និងអាចបង្កើនប្រសិទ្ធភាពការងារដើម្បីឈានទៅសម្រេចបានតាមគោលដៅសម្រាប់ប្រចាំត្រីមាសទី១ ប៉ុន្តែ ជាក់ស្តែង ការដាក់ចេញសូចនាករទាំង២ ខាងលើ នៅតែតម្រូវឱ្យមានការយកចិត្តទុកដាក់ និងឆន្ទៈខ្ពស់បន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវការដាក់ឱ្យអនុវត្តប្រព័ន្ធថវិកាថ្មីនិងដំណើរការប្រតិបត្តិការថ្មី ស្របជាមួយការដាក់ឱ្យអនុវត្ត FMIS នៅខែ កក្កដា ខាងមុខនេះ។

៣. ការដាក់ឱ្យអនុវត្តប្រព័ន្ធគណនេយ្យថ្មី ប្រព័ន្ធកត់ត្រាថ្មី ប្រព័ន្ធធាយការណ៍ថ្មី និងប្រព័ន្ធគម្ភភាព

គោលបំណង២៣ នៃគណនេយ្យភាពហិរញ្ញវត្ថុ មានចង្កោមសកម្មភាពអនុវត្តចំនួន ៤។ ជារួម បើផ្អែកលើសកម្មភាពដែលសម្រេចបាន គោលបំណងនេះសម្រេចបាន ៨៦% ក្នុងនោះចង្កោមសកម្មភាព ២៣.១ សម្រេចបាន៩០%, ២៣.៤ សម្រេចបាន១០០%, ២៣.៥ សម្រេចបាន៦៥% និងចង្កោមសកម្មភាព ២៣.៣ មិនអាចធ្វើការវាស់វែងបាន។

បើពិនិត្យមើលលទ្ធផលសម្រេចបាននៃសូចនាករចង្កោមសកម្មភាព សម្រាប់ត្រីមាសទី១នេះឃើញថា សូចនាករ ២ សម្រេចបានតាមគោលដៅ គឺ៖

- ១. បទដ្ឋានគណនេយ្យបច្ចុប្បន្ន និងស្តង់ដារគណនេយ្យអន្តរជាតិ ត្រូវបានប្រៀបធៀប និង ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុផ្អែកលើមូលដ្ឋានសាច់ប្រាក់ត្រូវបានត្រួតពិនិត្យនិងវាយតម្លៃ
- ២. ព័ត៌មានសំខាន់ៗមួយចំនួន ត្រូវបានដាក់បញ្ចូលទៅក្នុងគេហទំព័រ។

សូចនាករ ១ទៀត មិនសម្រេចបានតាមគោលដៅ គឺ៖ សារាចរណែនាំស្តីពីបញ្ជីសារពើភ័ណ្ណ ត្រូវបានផ្សព្វផ្សាយដល់ក្រសួង ស្ថាប័ន និងគ្រប់អង្គភាព។

សូចនាករ ១ ទៀត មិនអាចធ្វើការវាស់វែងបាន គឺសៀវភៅគោលនិងទម្រង់របាយការណ៍អនុវត្តថវិកាតាមកម្មវិធីត្រូវបានផ្សព្វផ្សាយដល់ក្រសួងទាំង១០ ដោយហេតុថា អគ្គនាយកដ្ឋានពាក់ព័ន្ធពុំបានរៀបចំសកម្មភាព។

ដូចនេះ អាចសន្និដ្ឋានបានថា ការដាក់ឱ្យអនុវត្តប្រព័ន្ធគណនេយ្យថ្មី ប្រព័ន្ធកត់ត្រាថ្មី ប្រព័ន្ធធាយការណ៍ថ្មី និងប្រព័ន្ធគម្ភភាព មិនទាន់អាចធានានិងរក្សាបាន សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៥ នៅឡើយទេ ដោយហេតុថា សកម្មភាពដែលអនុវត្តគាំទ្រដល់ការសម្រេចបាននូវចង្កោមសកម្មភាព ២៣.៣ ពុំត្រូវបានរៀបចំ។

៤. ការដាក់ឱ្យអនុវត្តឧបករណ៍ និងយន្តការដើម្បីបង្កើនការទទួលខុសត្រូវនិងគណនេយ្យភាព

គោលបំណង២៤ នៃផ្នែកគណនេយ្យភាពហិរញ្ញវត្ថុ មានចង្កោមសកម្មភាពចំនួន ៤ ។ ជារួម បើផ្អែកលើសកម្មភាពដែលសម្រេចបាន គោលបំណងនេះសម្រេចបាន ២៥% ក្នុងនោះចង្កោមសកម្មភាព ២៤.១ និង២៤.២ សម្រេចបាន ៥០% ។

បើពិនិត្យមើលលទ្ធផលសម្រេចបាននៃសូចនាករចង្កោមសកម្មភាព សម្រាប់ត្រីមាសទី១នេះ ឃើញថាមិនមានសូចនាករណាមួយសម្រេចបានតាមគោលដៅឡើយ ក្នុងនោះ រួមមាន៖

- ១. គោលការណ៍ណែនាំស្តីពីការរៀបចំឱ្យមានទណ្ឌកម្មសម្រាប់ការគ្រប់គ្រងធនធានសាធារណៈមិនសមស្រប ត្រូវបានកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ២. គោលការណ៍ស្តីពីសិទ្ធិអំណាច និងការទទួលខុសត្រូវរបស់អង្គភាពថវិកា ត្រូវបានរៀបចំ
- ៣. ការត្រួតពិនិត្យឡើងវិញជាប្រចាំលើលទ្ធផលនៃការគ្រប់គ្រងធនធានដែលសម្រេចបានដោយអង្គភាពថវិកា នីមួយៗ ដើម្បីធ្វើជាមូលដ្ឋាន ក្នុងការពង្រីកការផ្តល់សិទ្ធិអំណាច និងភាពទន់ភ្លន់ត្រូវបានអនុវត្តប្រចាំត្រីមាស

៤. គម្របបាយការណ៍អនុវត្តថវិកាប្រចាំត្រីមាសដែលបញ្ជាក់អំពីការងារដែលបានបំពេញធៀបនឹងគោលដៅលទ្ធផលទទួលបានការយឺតយ៉ាវ និងវិធានការដោះស្រាយ ÷ ពីក្រសួង-ស្ថាប័ន មក កសហវ និងនៅផ្ទៃក្នុងក្រសួង-ស្ថាប័ន ពីអង្គភាពថវិកាហួត ដល់ថ្នាក់ដឹកនាំត្រូវបានរៀបចំធ្វើបច្ចុប្បន្នភាព។

ដូចនេះ អាចសន្និដ្ឋានបានថាការដាក់ឱ្យអនុវត្តឧបករណ៍និងយន្តការដើម្បីបង្កើនការទទួលខុសត្រូវនិងគណនេយ្យភាព ពុំទាន់អាចធានានិងរក្សាបាន នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៥នេះ នៅឡើយទេ ដោយហេតុថាសកម្មភាពដែលគាំទ្រចង្កោមសកម្មភាពដែលបានកំណត់ ពុំត្រូវបានអនុវត្តតាមផែនការ។ តាមរយៈលទ្ធផលនេះ អគ្គនាយកដ្ឋានថវិកាចាំបាច់ត្រូវអនុវត្តសកម្មភាពដែលបានដាក់ចេញក្នុងគោលបំណងនេះ។

៥. ពង្រឹងនិងបង្កើនភាពគ្រប់ជ្រុងជ្រោយនិងសមាហរណកម្មថវិកា

គោលបំណង ២៥ នៃគណនេយ្យភាពហិរញ្ញវត្ថុមានចង្កោមសកម្មភាពចំនួន២។ បើផ្អែកលើសកម្មភាពដែលសម្រេចបាន គោលបំណងនេះសម្រេចបាន៨០% ក្នុងនោះ ចង្កោមសកម្មភាព ២៥.១ សម្រេចបាន ៦០% និងចង្កោមសកម្មភាព ២៥.២ សម្រេចបាន១០០%។

បើពិនិត្យមើលលទ្ធផលសម្រេចបាននៃសូចនាករចង្កោមសកម្មភាព សម្រាប់ត្រីមាសទី១នេះ ឃើញថាមានសូចនាករ ១ សម្រេចបានតាមគោលដៅ គឺ សារាចរស្តីពីផែនការយុទ្ធសាស្ត្រថវិកាប្រចាំឆ្នាំដើម្បីធ្វើសមាហរណកម្មថវិកា រវាងថវិកាចរន្ត ថវិកាមូលធន និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវបានកែលម្អនិងរៀបចំ។ សូចនាករ ១ ទៀត សម្រេចមិនបានពេញលេញ គឺ សេចក្តីព្រាងស្តីពីគោលការណ៍ណែនាំអំពីការរៀបចំ BSP ត្រូវបានកែលម្អនិងធ្វើបច្ចុប្បន្នភាព (សម្រេចបាន ៦០%)។

ដូចនេះ អាចសន្និដ្ឋានបានថាការពង្រឹងនិងបង្កើនភាពគ្រប់ជ្រុងជ្រោយនិងសមាហរណកម្មថវិកា នៅត្រីមាសទី១ ឆ្នាំ២០១៥ បាននិងកំពុងបន្តអនុវត្ត ដើម្បីឈានទៅដល់គោលដៅដែលបានកំណត់។ លទ្ធផលនេះ បានឆ្លុះបញ្ចាំងអំពីភាពចាំបាច់ដែលត្រូវខិតខំបន្ថែមទៀត ជាពិសេសការពន្លឿនការបញ្ចប់ការកែលម្អនិងធ្វើបច្ចុប្បន្នភាពនៃគោលការណ៍ណែនាំអំពីការរៀបចំ BSP និងបន្តកែលម្អការធ្វើសមាហរណកម្មថវិកាចរន្តនិងមូលធន។

៦. ពង្រឹងការងារសវនកម្មផ្ទៃក្នុងនិងអធិការកិច្ច

គោលបំណង២៦ នៃផ្នែកគណនេយ្យភាពហិរញ្ញវត្ថុ បានកំណត់ចេញនូវចង្កោមសកម្មភាពចំនួន៤។ បើផ្អែកលើសកម្មភាពដែលសម្រេចបាន គោលបំណងនេះសម្រេចបាន ៩៥% ដែលក្នុងនោះ ចង្កោមសកម្មភាព ២៦.១ សម្រេចបាន ៩៤%, ២៦.២ សម្រេចបាន ៩៥%, ២៦.៣. សម្រេចបាន ១០០%, និង ២៦.៤. សម្រេចបាន ៩០% ។

បើពិនិត្យមើលលទ្ធផលសម្រេចបាននៃសូចនាករចង្កោមសកម្មភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០១៥ ឃើញថា មានសូចនាករទាំង ៤ សម្រេចបានតាមគោលដៅ គឺ÷

- ១. អង្គភាពសវនកម្មផ្ទៃក្នុងនៅគ្រប់ក្រសួង-ស្ថាប័ន ត្រូវបានរៀបចំនិងដាក់ឱ្យអនុវត្ត
- ២. មាននីតិវិធីនិងក្របខ័ណ្ឌច្បាប់រួមមួយ សម្រាប់ដោះស្រាយរាល់បញ្ហានិងវិវាទពាក់ព័ន្ធនឹងការងារសវនកម្មនិងអធិការកិច្ច នៅតាមអង្គភាពរដ្ឋ

- ៣. ផែនការអធិការកិច្ចនិងសវនកម្មរៀបរយនឹងសមិទ្ធផលជាក់ស្តែង របស់ក្រសួង ស្ថាប័ន ត្រូវបានរៀបចំ កែលម្អ និងដាក់ឱ្យអនុវត្ត ប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ តាមការណែនាំរបស់ កសហវិ
- ៤. កំណត់ហេតុ បទដ្ឋាន និងគម្រោងរបាយការណ៍ធ្វើអធិការកិច្ចហិរញ្ញវត្ថុ/របាយការណ៍សវនកម្ម ត្រូវបានរៀបចំនិង ដាក់ឱ្យអនុវត្ត។

ដូចនេះ អាចសន្និដ្ឋានបានថាការពង្រឹងការងារសវនកម្មផ្ទៃក្នុងនិងអធិការកិច្ច គឺត្រូវបានពង្រឹងនិងពង្រីក នៅតាម ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដោយគិតត្រឹមត្រីមាសទី១នេះ ក៏ប៉ុន្តែនៅមានការងារសំខាន់និងចាំបាច់មួយ គឺការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងសម្រាប់ការងារនិងចំណាយមិនមែនបៀវត្ស ដើម្បីឈានទៅសម្រេចតាម គោលដៅគ្រោងទុក។

ផ្នែកទី៣: ការត្រៀមលក្ខណៈសម្រាប់ដំហានបន្ទាប់

ផ្នែកទី៣ ការត្រៀមលក្ខណៈសម្រាប់ដំហានបន្ទាប់ ត្រូវបានគាំទ្រដោយគោលបំណងចំនួន ៤ និង ចង្កោមសកម្ម ភាពចំនួន ១៩។ គោលបំណងទាំង ៤ រួមមាន ការពង្រឹងនិងពង្រីកការអនុវត្តថវិកាតាមកម្មវិធី, ការរៀបចំនិងដាក់ឱ្យ អនុវត្តប្រព័ន្ធគណនេយ្យភាព (រវាងនីតិបញ្ញត្តិនិងនីតិប្រតិបត្តិ រវាង កសហវិ និងក្រសួង ស្ថាប័ន និងនៅក្នុងក្របខណ្ឌ ក្រសួង ស្ថាប័ន), ពង្រឹងការរៀបចំគោលនយោបាយនិងការធ្វើផែនការហិរញ្ញវត្ថុសាធារណៈ និងពង្រឹងការអនុវត្តគោល នយោបាយវិមជ្ឈការហិរញ្ញវត្ថុ។

ផ្នែកលើគោលបំណងដែលសម្រេចបាន ផ្នែកនេះសម្រេចបាន ៨៣% ដែលក្នុងនោះមានគោលបំណងចំនួន៣ សម្រេចបានលើស ៨០% និងមានគោលបំណងចំនួន១ សម្រេចបានលើស ៥០%។ ចំណែកចង្កោមសកម្មភាពទាំង ១៩ ក្នុងនោះមានចង្កោមសកម្មភាពចំនួន ៣ សម្រេចបានលើស ៥០%, ចង្កោមសកម្មភាពចំនួន ១ សម្រេចបាន១០០% ជាងឬស្មើ ៥០% និងចង្កោមសកម្មភាពចំនួន ២ មិនអាចវាស់វែងបាន។

១. ការពង្រឹងនិងពង្រីកការអនុវត្តថវិកាតាមកម្មវិធី

គោលបំណង ៣១ នៃផ្នែកការត្រៀមលក្ខណៈសម្រាប់ដំហានបន្ទាប់ មាន៣ចង្កោមសកម្មភាព។ បើផ្អែកលើសកម្មភាព សម្រេចបាន គោលបំណងនេះសម្រេចបាន ៩០% ក្នុងនោះចង្កោមសកម្មភាព ៣១.១ និង ៣១.២ សម្រេចបាន១០០% រីឯចង្កោមសកម្មភាព ៣១.៣ សម្រេចបាន៧០%។

បើពិនិត្យមើលលទ្ធផលសម្រេចបាននៃសូចនាករចង្កោមសកម្មភាព សម្រាប់ត្រីមាសទី១នេះ ឃើញថាមានសូចនាករ ៣ សម្រេចបានតាមគោលដៅគឺ៖

- ១. គោលការណ៍ណែនាំស្តីពីនីតិវិធីប្រតិបត្តិការចំណាយថវិកាតាមកម្មវិធីត្រូវបានដាក់ឱ្យអនុវត្តនិងផ្សព្វផ្សាយព្រម ទាំងបណ្តុះបណ្តាលដល់ក្រសួងអនុវត្តថវិកាកម្មវិធី
- ២. គោលការណ៍ណែនាំស្តីពីការរៀបចំថវិកាកម្មវិធីត្រូវបានធ្វើបច្ចុប្បន្នភាព

៣. វគ្គបណ្តុះបណ្តាលនិងជំនួយបច្ចេកទេសដល់ក្រសួង ស្ថាប័នត្រៀមអនុវត្តថវិកាកម្មវិធី ត្រូវបានរៀបចំនិងផ្តល់ កិច្ចសម្របសម្រួល។

ក្រៅពីលទ្ធផលដែលសម្រេចបានខាងលើតាមសូចនាករនៃផែនការសកម្មភាពដំណាក់កាលទី២ថ្មី របស់អគ្គនាយកដ្ឋាន និងគោលដៅដើម្បីពង្រីកការអនុវត្តថវិកាកម្មវិធី, ក្រសួង ស្ថាប័ន ចំនួន១៥ បន្ថែមទៀតត្រូវបានស្នើសុំដាក់បញ្ចូលឱ្យអនុវត្ត ថវិកាកម្មវិធីពេញលេញនៅឆ្នាំ២០១៦។

ជារួម អាចសន្និដ្ឋានបានថាការពង្រឹងនិងពង្រីកការអនុវត្តថវិកាកម្មវិធី ត្រូវបានអនុវត្តតាមគោលដៅសម្រាប់ត្រីមាស ទី១ ឆ្នាំ២០១៥។ លើសពីនេះទៅទៀតសូចនាករដែលសម្រេចមិនបានពេញលេញនៅត្រីមាសទី១ ឆ្នាំ២០១៤ សម្រេចបាន ក្នុងត្រីមាសទី១ ឆ្នាំ២០១៥ នេះ ជាពិសេសការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីប្រតិបត្តិការចំណាយថវិកាតាម កម្មវិធី និងគោលការណ៍នេះត្រូវបានផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់ក្រសួងអនុវត្តថវិកាកម្មវិធីទាំង១០។

២. របៀបចំនិងដាក់ឱ្យអនុវត្តប្រព័ន្ធគណនេយ្យភាព (រោងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ រោង កសហវ និង ក្រសួង ស្ថាប័ន និងនៅក្នុងក្របខណ្ឌក្រសួង ស្ថាប័ន)

គោលបំណង ៣២ នៃការត្រៀមសម្រាប់ដំហានបន្ទាប់ ចង្កោមសកម្មភាពចំនួន ៦។ បើផ្អែកលើសកម្មភាពសម្រេច បានក្នុងត្រីមាសទី១ ឆ្នាំ២០១៥ គោលបំណងនេះសម្រេចបាន៥៦% ក្នុងនោះចង្កោមសកម្មភាព ៣២.១ សម្រេច បាន១០០%, ៣២.៣ សម្រេចបាន ១០០%, ៣២.៥ សម្រេចបាន៩០% និង ៣២.៦ សម្រេចបាន៥០%។ ដោយឡែក សម្រាប់ចង្កោមសកម្មភាព ៣២.២ និង ៣២.៤ អគ្គនាយកដ្ឋានពាក់ព័ន្ធមិនបានរៀបចំផែនការសកម្មភាពលម្អិតសម្រាប់ គាំទ្រចង្កោមសកម្មភាពនេះទេ។

បើពិនិត្យមើលលទ្ធផលសម្រេចបាននៃសូចនាករចង្កោមសកម្មភាព សម្រាប់ត្រីមាសទី១នេះ ឃើញថាមានសូចនាករ ២ សម្រេចបានពេញលេញ គឺ៖

១. ក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តអំណាចហិរញ្ញវត្ថុនៅអង្គភាពថវិការបស់ក្រសួងទាំង១០ បានពិនិត្យ និងមតិប្រឹក្សា ច្បាប់ក្នុងក្របខណ្ឌកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈត្រូវបានផ្តល់ជូនអគ្គនាយកដ្ឋាន

២. អង្គភាពថវិកា ក្រសួងស្ថាប័ន១០ ដែលអនុវត្តថវិកាកម្មវិធី ត្រូវបានដាក់ឱ្យអនុវត្ត ដោយឡែក មានសូចនាករ ២ ទៀតសម្រេចមិនបានពេញលេញ គឺ៖

១. គោលការណ៍ណែនាំស្តីពីការរៀបចំអង្គភាពថវិកាត្រូវបានធ្វើបច្ចុប្បន្នភាព ដោយសម្រេចបាន៨០%ដោយសារ មិនទាន់បានបោះពុម្ពតាមការគ្រោងទុក

២. មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុដែលអមផ្ទាល់ក្រសួងស្ថាប័ន ត្រូវបានប្រតិភូកម្មអំណាចបន្ថែម (សម្រេចបាន៥០%)។ ដោយឡែក សូចនាករនៃចង្កោមសកម្មភាព ៣២.២ និង ៣២.៤ មិនអាចធ្វើការវាស់វែងបាន ព្រោះអគ្គនាយកដ្ឋាន

ពាក់ព័ន្ធ មិនបានរៀបចំសកម្មភាពនិងសូចនាករឱ្យឆ្លើយតបទៅនឹងគោលបំណងក្នុងផែនការសកម្មភាពរួម ដំណាក់ កាលទី២ ថ្មី។

ដូចនេះ អាចសន្និដ្ឋានបានថាការរៀបចំនិងដាក់ឱ្យអនុវត្តប្រព័ន្ធគណនេយ្យភាព (រវាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ រវាង កសហវិទ្យា និង ក្រសួង ស្ថាប័ន និងនៅក្នុងក្របខណ្ឌក្រសួង ស្ថាប័ន) មិនទាន់អាចធានានិងរក្សាបានតាមគោលដៅ កំណត់សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៥ នេះ ដោយហេតុថាការរៀបចំផែនការសកម្មភាពនិងការកំណត់សូចនាករមិនទាន់ មានសុក្រឹតភាពនិងសង្គតិភាពពេញលេញ ឱ្យឆ្លើយតបទៅនឹងចង្កោមសកម្មភាពនិងគោលបំណង។ លទ្ធផលនេះបាន ឆ្លុះបញ្ចាំងអំពីភាពចាំបាច់ដែលត្រូវរៀបចំផែនការសកម្មភាពនិងសូចនាករ ឱ្យឆ្លើយតបទៅនឹងចង្កោមសកម្មភាព ៣២.២ និង ៣២.៤ ព្រមទាំងបញ្ចប់ការរៀបចំធ្វើប្រតិភូកម្មអំណាចបន្ថែមដល់មន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុដែលនៅអមផ្ទាល់ក្រសួង ស្ថាប័ន។

៣. ពង្រឹងការរៀបចំគោលនយោបាយនិងការធ្វើផែនការហិរញ្ញវត្ថុសាធារណៈ

គោលបំណង ៣៣ នៃផ្នែកទី៣នេះ មានចង្កោមសកម្មភាពចំនួន ៣។ បើផ្អែកលើសកម្មភាពដែលសម្រេចបាន គោលបំណងនេះសម្រេចបាន ៩៧% ក្នុងនោះ ចង្កោមសកម្មភាព៣៣.១ សម្រេចបាន៩៥% ៣៣.២ សម្រេចបាន ៩៨% និង៣៣.៣ សម្រេចបាន ១០០%។

បើពិនិត្យមើលលទ្ធផលសម្រេចបាននៃសូចនាករចង្កោមសកម្មភាព សម្រាប់ត្រីមាសទី១នេះ ឃើញថាមានសូចនាករ ៣ បានសម្រេចតាមគោលដៅ រួមមាន៖

១. ឯកសារណែនាំក្នុងការសម្របសម្រួលប្រមូលទិន្នន័យពីស្ថាប័នផលិតនិងកម្រងស្ថិតិសម្រាប់ព្រឹត្តិបត្រស្ថិតិត្រូវ បានរៀបចំ ព្រមទាំងរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម ត្រូវបានពង្រីកព័ត៌មាន
២. ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម ២០១៥-២០១៧ ត្រូវបានបញ្ចប់ (កម្រិតក្រសួង) ព្រមទាំងទម្រង់ ស្តង់ដារ និងការបញ្ជូលទិន្នន័យចំណូលចំណាយ រវាង TOFE និង GFS ត្រូវបានរៀបចំ
៣. ទម្រង់វិភាគ ទម្រង់ទិន្នន័យបញ្ជីទូទាត់ពាណិជ្ជកម្ម សម្រាប់ម៉ូដែលម៉ាក្រូសេដ្ឋកិច្ច ត្រូវបានចងក្រង និង របាយការណ៍វិភាគសេដ្ឋកិច្ចប្រចាំឆ្នាំត្រូវបានរៀបចំ។

ដូចនេះ អាចសន្និដ្ឋានបានថាការពង្រឹងការរៀបចំគោលនយោបាយនិងការធ្វើផែនការហិរញ្ញវត្ថុសាធារណៈ នៅតែ អាចធានានិងរក្សាបាន ក្នុងត្រីមាសទី១ ឆ្នាំ២០១៥ នេះ ដោយហេតុថាសកម្មភាពគាំទ្រភាគច្រើនបានសម្រេចរួចរាល់ តាមគោលដៅ និងមានសកម្មភាពពិចារណាប៉ុណ្ណោះដែលមិនទាន់សម្រេចគោលដៅ តែកំពុងឈានទៅសម្រេចក្នុងរយៈពេល ដ៏ខ្លីខាងមុខនេះ។ ទោះយ៉ាងណា លទ្ធផលនេះបានឆ្លុះបញ្ចាំងអំពីភាពចាំបាច់ក្នុងការបន្តការយកចិត្តទុកដាក់អនុវត្តគោល បំណងនេះ ជាពិសេស គឺការពង្រឹងសមត្ថភាពរៀបចំ និងបង្កើនស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពនៃក្របខ័ណ្ឌគោលនយោ- បាយម៉ាក្រូសេដ្ឋកិច្ច។

៤. ពង្រឹងការអនុវត្តគោលនយោបាយវិប្បការហិរញ្ញវត្ថុ

គោលបំណង៣៤ នៃការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់ មានចង្កោមសកម្មភាពចំនួន៧។ បើផ្អែកលើសកម្មភាព ដែលសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០១៥ គោលបំណងនេះសម្រេចបាន៨៨% ក្នុងនោះចង្កោមសកម្មភាព ៣៤.១

សម្រេចបាន៦៣%, ៣៤.២ សម្រេចបាន១០០%, ៣៤.៣ សម្រេចបាន៩០%, ៣៤.៤ សម្រេចបាន១០០%, ៣៤.៥ សម្រេចបាន៧៥%, ៣៤.៦ សម្រេចបាន៨៥% និង ៣៤.៧ សម្រេចបាន ១០០% ។

បើពិនិត្យមើលលទ្ធផលសម្រេចបាននៃសូចនាករចង្កោមសកម្មភាព សម្រាប់ត្រីមាសទី១នេះ ឃើញថាមាន៦ សូចនាករសម្រេចបានតាមគោលដៅ គឺ៖

- ១. សេចក្តីព្រាងគោលនយោបាយស្តីពីវិមជ្ឈការហិរញ្ញវត្ថុ រយៈពេលមធ្យម និង វែង ត្រូវបានរៀបចំ
- ២. សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការរៀបចំនិងអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំ និងបានសិក្សាពីប្រព័ន្ធទិន្នន័យជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ ដើម្បីរៀបចំទិន្នន័យថវិកាសម្រាប់រដ្ឋបាលថ្នាក់ ក្រោមជាតិ
- ៣. លិខិតបទដ្ឋានគតិយុត្តដើម្បីអនុវត្តឯកសារគោលនយោបាយស្តីពីការប្រមូលចំណូលផ្ទាល់របស់រដ្ឋបាលថ្នាក់ ក្រោមជាតិត្រូវបានរៀបចំជាមួយអង្គការពាក់ព័ន្ធ
- ៤. សេចក្តីព្រាងឯកសារទស្សនាទានស្តីពីឧបករណ៍វិនិយោគ ត្រូវបានបញ្ចប់
- ៥. គោលការណ៍ណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំ
- ៦. សេចក្តីព្រាងឯកសារទស្សនាទានស្តីពីការអភិវឌ្ឍសមត្ថភាពមន្ត្រីអគ្គនាយកដ្ឋានសម្រាប់វិភាគគោលនយោបាយ វិមជ្ឈការហិរញ្ញវត្ថុ ត្រូវបានរៀបចំ។

ដោយឡែក មានសូចនាករ១ នៃចង្កោមសកម្មភាព ៣៤.១ សម្រេចមិនបានពេញលេញ គឺ៖ លិខិតបទដ្ឋាន គតិយុត្តមួយចំនួនមិនត្រូវបានរៀបចំនិងដាក់ឱ្យអនុវត្តទាន់ពេលវេលា។

ដូចនេះ អាចសន្និដ្ឋានបានថាការពង្រឹងការអនុវត្តគោលនយោបាយវិមជ្ឈការហិរញ្ញវត្ថុ សម្រេចបានតាមគោលដៅ សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៥។ លើសពីនេះទៅទៀត អនុសាសន៍ដែលបានលើកឡើងក្នុងរបាយការណ៍វឌ្ឍនភាព ឆ្នាំ២០១៤ ត្រូវបានអនុវត្តក្នុងត្រីមាសទី១ ឆ្នាំ២០១៥ នេះ ជាពិសេសគោលការណ៍ណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រ ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរៀបចំ និងសេចក្តីព្រាងគោលនយោបាយវិមជ្ឈការហិរញ្ញវត្ថុសម្រាប់រយៈ ពេលមធ្យម និងវែង ត្រូវបានរៀបចំ។

ផ្នែកទី៤: ការគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ប្រកបដោយជោគជ័យនិងចីរភាព

ផ្នែកទី៤ ត្រូវបានបង្កើតឡើង សម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ប្រកបដោយជោគជ័យនិងចីរភាព តាម រយៈគោលបំណងចំនួន ២ រួមមាន “ការបង្កើនភាពជាអ្នកដឹកនាំ សមត្ថភាពគ្រប់គ្រង និងបណ្តុះឆន្ទៈកំណែទម្រង់ព្រម ទាំងបង្កើនភាពជាម្ចាស់និងការទទួលខុសត្រូវ” និង “បង្កើនប្រសិទ្ធភាពនៃការកសាងសមត្ថភាពនិងវិធានការលើកទឹកចិត្ត”។ គោលបំណងនីមួយៗ ត្រូវបានគាំទ្រដោយចង្កោមសកម្មភាពអនុវត្តចំនួន២។

បើផ្អែកលើការសម្រេចបាននៃគោលបំណងទាំងពីរ ផ្នែកនេះសម្រេចបាន ៦១% ដោយក្នុងនោះ គោលបំណង ទាំងពីរ សម្រេចបានលើស ៥០% រីឯចង្កោមសកម្មភាពវិញ មាន ១ សម្រេចបានក្រោម ៥០% និង ៣ សម្រេចបាន

ក្រោម ៨០%។ ទន្ទឹមនេះ មានអគ្គនាយកដ្ឋាន ២ ដែលមិនបានរៀបចំសកម្មភាពគាំទ្រក្នុងផ្នែកនេះ គឺអគ្គនាយកដ្ឋាន លទ្ធកម្មសាធារណៈ និងអគ្គាធិការដ្ឋាន។

១. បង្កើនភាពជាអ្នកដឹកនាំ សមត្ថភាពគ្រប់គ្រង និងបណ្តុះបណ្តុះកំណែទម្រង់ព្រមទាំងបង្កើនភាពជាម្ចាស់ និងការទទួលខុសត្រូវ

គោលបំណង ៤១ នៃផ្នែកគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ប្រកបដោយជោគជ័យនិងចីរភាព មានចង្កោម សកម្មភាពចំនួន ២។ បើផ្អែកលើសកម្មភាពសម្រេចបាន គោលបំណងនេះសម្រេចបាន ៥៣% ក្នុងនោះចង្កោមសកម្មភាព ៤១.១. សម្រេចបាន ៤៨% និង ៤១.២. សម្រេចបាន ៥៨% ។

ទន្ទឹមនេះ បើពិនិត្យលើសកម្មភាពសរុបដែលគាំទ្រដល់គោលបំណង ៤១ នេះ គឺមានតែ ៤ អគ្គនាយកដ្ឋាន តែ ប៉ុណ្ណោះ ដែលបានរៀបចំសកម្មភាពគាំទ្រ ដោយក្នុងនោះ សម្រាប់ចង្កោមសកម្មភាព ៤១.១ មាន៣ អង្គភាព គឺ៖ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងរតនាគារជាតិ រីឯចង្កោមសកម្មភាព ៤១.២ មាន៣ អង្គភាព បានរៀបចំសកម្មភាពគាំទ្រ ក្នុងនោះមានអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋាន រតនាគារជាតិ។

ដូចនេះ អាចសន្និដ្ឋានបានថាការបង្កើនភាពជាអ្នកដឹកនាំ សមត្ថភាពគ្រប់គ្រង និងបណ្តុះបណ្តុះកំណែទម្រង់ ព្រមទាំងបង្កើនភាពជាម្ចាស់និងការទទួលខុសត្រូវ មិនទាន់អាចរក្សាបានសម្រាប់ឆ្នាំ២០១៥ នៅឡើយទេ ដោយហេតុថាមាន អគ្គនាយកដ្ឋានលើសពីពាក់កណ្តាល មិនបានរៀបចំសកម្មភាពគាំទ្រគោលបំណងនេះ។

២. បង្កើនប្រសិទ្ធភាពនៃការកសាងសមត្ថភាពនិងវិធានការលើកទឹកចិត្ត

គោលបំណងទី២ នៃផ្នែកគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ប្រកបដោយជោគជ័យនិងចីរភាពមានចង្កោមសកម្ម ភាពចំនួន ២។ បើផ្អែកលើសកម្មភាពសម្រេចបាន គោលបំណងនេះសម្រេចបាន៦៩% ក្នុងនោះចង្កោមសកម្មភាព ៤២.១. សម្រេចបាន៥៨% និង ៤២.២. សម្រេចបាន៧៩% ។

ទន្ទឹមនេះ បើពិនិត្យលើសកម្មភាពសរុបដែលគាំទ្រដល់គោលបំណង ៤២ នេះ គឺមានតែ ២ អគ្គនាយកដ្ឋានតែប៉ុណ្ណោះ ដែលមិនបានរៀបចំសកម្មភាពគាំទ្រ គឺ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និង អគ្គាធិការដ្ឋាន។ សម្រាប់ចង្កោមសកម្ម ភាព ៤២.១ មាន ៤ អង្គភាព មិនបានរៀបចំសកម្មភាពគាំទ្រ ក្នុងនោះមាន៖ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ រីឯចង្កោមសកម្មភាព ៤២.២ មាន ៥ អង្គភាព បានរៀបចំសកម្មភាពគាំទ្រ ដែលភាគច្រើនជាសកម្មភាពអនុវត្តក្នុងការរៀបចំផែនការសកម្មភាពនៃការ ផ្តល់ការលើកទឹកចិត្តក្នុងក្របខ័ណ្ឌប្រកាស ៦១៦ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤។

ដូចនេះ អាចសន្និដ្ឋានបានថាភាពជាអ្នកដឹកនាំ សមត្ថភាពគ្រប់គ្រង និងការបណ្តុះបណ្តុះកំណែទម្រង់ ព្រមទាំង ភាពជាម្ចាស់និងការទទួលខុសត្រូវ ត្រូវបានបង្កើនសម្រាប់ឆ្នាំ២០១៥ ក៏ប៉ុន្តែអគ្គនាយកដ្ឋានដែលមិនបានរៀបចំសកម្មភាព គាំទ្រគោលបំណងនេះ ត្រូវចាប់ផ្តើមរៀបចំសកម្មភាព ជាពិសេស សកម្មភាពគាំទ្រការកសាងសមត្ថភាពមន្ត្រី ព្រមទាំង ចាត់តាំងមន្ត្រីឱ្យបានសមស្រប (ចាត់តាំងត្រូវ និង រើសឱ្យទៅរៀនត្រូវ) ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ របស់អង្គភាព។

IV. បញ្ហាប្រឈម

- អគ្គនាយកដ្ឋានមួយចំនួន មិនបានរៀបចំសកម្មភាពគាំទ្រចង្កោមសកម្មភាពនិងគោលបំណងដែលបានដាក់ចេញ
- អគ្គនាយកដ្ឋានមួយចំនួន មិនបានអនុវត្តសកម្មភាពដែលបានដាក់ចេញក្នុងផែនការសកម្មភាព
- ការគ្រោងចំណូលនិងការអនុវត្តផែនការចំណូល ប្រចាំត្រីមាស នៅមានគម្លាតធំជាង +/- ៥%
- អគ្គនាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ មិនអាចទទួលបានព័ត៌មានគ្រប់គ្រាន់ពីអគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីកែលម្អម៉ូដែលព្យាករណ៍ចំណូល
- ខ្វះខាតធនធានមនុស្សដើម្បីគ្រប់គ្រងនិងខ្វះខាតថវិកា សម្រាប់ wide area network (ពន្ធដារ)
- ការយល់ដឹងរបស់មន្ត្រីជំនាញនៅមានកំរិតលើផ្នែកសវនកម្ម បច្ចេកទេសល្បែង និងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (ឧស្សាហកម្មហិរញ្ញវត្ថុ)
- ការបណ្តុះបណ្តាលដោយ Contractor មិនមានភាពគ្រប់គ្រាន់សម្រាប់ក្រុមការងារ FMIS និង Contractor មិនសូវមានជំនាញក្នុងការផ្ទេរចំណេះដឹងជូនមន្ត្រីបង្គោល
- ការងារគ្រប់គ្រងការផ្លាស់ប្តូរសម្រាប់គម្រោង FMIS មានភាពយឺតយ៉ាវដោយសារការរង់ចាំការចុះហត្ថលេខាលើឯកសារនីតិវិធីអនុវត្តការងារពីអគ្គនាយកដ្ឋានពាក់ព័ន្ធ ប៉ុន្តែមិនមានផលប៉ះពាល់ដល់ដំណើរការគម្រោងទាំងមូលនោះទេ និង;
- សម្ភារៈផ្នែកព័ត៌មានវិទ្យារបស់រតនាគាររាជធានី-ខេត្ត នៅមានកម្រិត។

V. អនុសាសន៍

- អគ្គនាយកដ្ឋានដែលមិនបានដឹកនាំប្រជុំប្រចាំខែស្តីពីការងារកំណែទម្រង់ ត្រូវរៀបចំផែនការប្រជុំដើម្បីត្រួតពិនិត្យនិងតាមដានសកម្មភាពការកែទម្រង់ដែលបានដាក់ចេញ
- អគ្គនាយកដ្ឋាន ត្រូវរៀបចំសកម្មភាព សូចនាករ និង គោលដៅនៃសូចនាករឱ្យបានគ្រប់គ្រាន់ច្បាស់លាស់ មានសង្គតិភាព និងគ្រប់ជ្រុងជ្រោយ
- គួរដាក់វិធានការតឹងរឹងដើម្បីបញ្ចប់ភាពរ៉ាំរ៉ៃនៃបញ្ហាប្រឈមក្នុងការទៅយក និងផ្តល់ទិន្នន័យ ព្រមទាំងកិច្ចសម្របសម្រួលផ្ទៃក្នុងរបស់អគ្គនាយកដ្ឋាន
- អង្គការប្រមូលចំណូល គួរតែរៀបចំម៉ូដែលព្យាករណ៍ចំណូលប្រកបដោយប្រសិទ្ធភាព ដោយមានកិច្ចសហការនិងការផ្តល់ជាជំនួយបច្ចេកទេសពីអគ្គនាយកដ្ឋានគោលនយោបាយ
- គួរត្រូវមានយន្តការដឹកនាំសម្របសម្រួលការរៀបចំនីតិវិធីរួម នៃការអនុវត្តថវិកាកម្មវិធី រវាងអគ្គនាយកដ្ឋានថវិកានិងអគ្គនាយកដ្ឋានរតនាគារជាតិលើនីតិវិធីរួម នៃការអនុវត្តថវិកាកម្មវិធី មិនទាន់ត្រូវបានរៀបចំឱ្យបានសង្គតិភាពនិងពេញលេញ
- ត្រូវរៀបចំនិងអនុវត្តផែនការពង្រឹងសមត្ថភាពមន្ត្រី របស់អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា

- បន្តជំរុញការរៀបចំសមាសធាតុទាំងឡាយសម្រាប់ការដាក់ឱ្យអនុវត្តគម្រោង FMIS Go Live ខែកក្កដា ឆ្នាំ២០១៥
- គួររៀបចំការវាយតម្លៃលើសមិទ្ធកម្មនៃការបណ្តុះបណ្តាលកន្លងមក និង ការរៀបចំឱ្យមានយន្តការនិងវិធីសាស្ត្ររួមនៃការវាយតម្លៃតម្រូវការបណ្តុះបណ្តាលរបស់អគ្គនាយកដ្ឋាន/អង្គភាព ក្រោមឱវាទ កសហវ ដើម្បីលើកទឹកចិត្តមន្ត្រីរាជការនិងបង្កើនសមិទ្ធកម្មការងារ។

VI. សេចក្តីសន្និដ្ឋាន

របាយការណ៍វឌ្ឍនភាពត្រីមាសទី១ ឆ្នាំ២០១៥ នៃការអនុវត្តផែនការសកម្មភាព ដំណាក់កាលទី២ ថ្មី នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងត្រីមាសទី១ ឆ្នាំ២០១៥ នេះ បានបង្ហាញថា៖

- ភាពជឿទុកចិត្តបាននៃថវិកា នៅតែរក្សាបានជាសារវ័ន្ត ប៉ុន្តែមិនទាន់មានស្ថិរភាពនៅឡើយ ដោយសម្រេចបាន ៩១% នៃគោលដៅ។
- គណនេយ្យភាពហិរញ្ញវត្ថុនៅតែធានាបាន តែមិនទាន់សម្រេចតាមគោលដៅនៅឡើយ ដោយសម្រេចបាន៧៦% នៃគោលដៅ។
- ការត្រៀមលក្ខណៈសម្រាប់ដំហានបន្ទាប់នៅតែធានាបាន តែមិនទាន់សម្រេចតាមគោលដៅនៅឡើយ ដោយសម្រេចបាន ៨៣% នៃគោលដៅ។
- ការគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ប្រកបដោយជោគជ័យនិងចីរភាព នៅមិនទាន់អាចរក្សាបានក្នុងត្រីមាសទី ១ នេះនៅឡើយទេ ដោយសម្រេចបាន ៦១% ។

ជារួម លទ្ធផលវឌ្ឍនភាពប្រចាំត្រីមាសទី១ ឆ្នាំ២០១៥ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតែអាចរក្សាបាន ទោះបីមិនទាន់អាចសម្រេចបានតាមគោលដៅស្ថិតនាករមិទ្ធកម្មគន្លឹះគ្រប់ជ្រុងជ្រោយក៏ដោយ និង ចាំបាច់ដោះស្រាយបញ្ហាប្រឈមនិងអនុវត្តតាមអនុសាសន៍ដែលបានលើកឡើង។